

WASON
PL
5179
S74
L3

ASIA

ပုဒ် ၀.၆၀

I. ဣန္ဒြေဝိသုဒ္ဓိ
သီလဝိသုဒ္ဓိ
အာရုံသီလဝိသုဒ္ဓိ
II. ဣန္ဒြေဝိသုဒ္ဓိ
သီလဝိသုဒ္ဓိ
အာရုံသီလဝိသုဒ္ဓိ
III. ဣန္ဒြေဝိသုဒ္ဓိ
သီလဝိသုဒ္ဓိ
အာရုံသီလဝိသုဒ္ဓိ



• UITGAVE • DOOR
BEMIDDELING • VAN • DE
COMMISSIE VOOR DE
VOLKSLECTUUR

BRUCRO. CITY.

PL
5179
574
L3

CORNELL
UNIVERSITY
LIBRARY





ech

[illegible]

I. Lajang Koepija.

Anggitanipoen

R. M. H. SOERJAADIKOESOEMA.

II. Serat pitakènipoen pak Krama.

Anggitanipoen

KAMSA.

III. Dajaning arak.

Anggitanipoen

REKSASOESILA.



Kaetjap ing Indonesische Drukkerij ing Weltevreden 1920.

ပုဒ်ကို f 0.60

Serie No. 396.

ပြည်သူ့ကျမ်းဂန်

အကျမ်းဂန်အတွက်

သက် ရာစုပဋိပတ္တိ(ဗြဟ္မစာ) 1920.



W94437

171

P. DUCRO. UITY



ປຶ້ມ ວິ ນິ ບຸ ດ ວິ ກ ອາ ລຸ ນິ ນາ

I ກຸນນະກຸນນິບານ	໑
II ກຸນນະກຸນນິບານສິບຢູນະປະສູນ	23
III ກຸນນະກຸນນິບານສິບຢູນະປະສູນ	42
I ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	49
II ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	50
III ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	53
IV ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	54
V ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	55
VI ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	56
VII ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	58
VIII ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	59
IX ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	62
X ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	62
XI ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	64
XII ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	66
XIII ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	67
XIV ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	68
XV ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	69
XVI ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	71
XVII ກຸນນະກຸນນິບານສິບຢູນະປະສູນສິບຢູນະປະສູນ	72



ក្រសួង រ៉ាប់ រង ប្រឹក្សា រាជ ១១

[illegible]

ပပ်ကိစ္စအရ

ကဏ္ဍလတ္တံ့ဝေဟနဗျူဟာသိက္ခာဝေဟန

සහතිකයක් ලෙස

Q
A

יחזקאל



WASON

PL

5177

S74

L2

Sampah Keras ma,
Kedua Mas Harya.
Layang Kerya...

Feb April/20

61
3

אחרי כן

[illegible]

|| ဇာတကမ္မန္တကမ္မိတေဝါရဟိတေ || ကာဏကဟကမ္မန္တကမ္မိတေ ||
 || မြို့မြို့ကန်ကန် || ကမ္မိတေကမ္မိတေ || ကမ္မိတေ || ကမ္မိတေ || ကမ္မိတေ ||
 သဂါဝါ။

၂၂၇ နံပါတ်

[illegible][illegible][illegible]

Lajang Koepija

ՄԱՌԱՌԱՅԻՆ

[illegible][illegible]

ក្រោយមក ប្រតិភូអនុប្រធានខេត្ត ប៉ារ៉ាមេរ៉ាតូនីមីមកជួបរកបរិក្ខារស្រោចស្រូវនៅខេត្ត
អណ្តូងប្រាសាទ ដំបូងបង្អស់រួចហើយ (ស្រោចស្រូវប្រើប្រាស់ប្រភេទប្រព័ន្ធគ្រប់គ្រងទឹក) ដំបូងបង្អស់

[illegible]

|| ॐ नमो भगवते वासुदेवाय ||

[illegible]

ပြည်ထောင်စုတစ်ခု၏ အကျိုးအမြတ်ကို အကျိုးခံစားခွင့်ရှိသူများအတွက် ဖြေဆိုရန်

Digitized by Google

Original from
CORNELL UNIVERSITY

[illegible]

Original from
CORNELL UNIVERSITY

וְהָיָה כִּי יִשְׁמַע ה' בְּקוֹל מִלְּךָ וְיִשְׁמַע ה' בְּקוֹל מִלְּךָ

Original from
CORNELL UNIVERSITY

Original from
CORNELL UNIVERSITY

Digitized by Google

၇၇၅၅ ဟုခေါ်ဆိုသော ခြံရံအနီးကပ်ရာတွင် ဟင်္သာတို့နေထိုင်ရာတွင် ဟင်္သာ
 တို့အသီးသီး၏ ဗြဟ္မာတရားတို့ကို ဟောပြောသော အခါတွင် ခြံရံအနီးကပ်ရာတွင်
 ဟောပြောသော အခါတွင် ဟောပြောသော အခါတွင် ဟောပြောသော အခါတွင်
 ဟောပြောသော အခါတွင် ဟောပြောသော အခါတွင် ဟောပြောသော အခါတွင်
 ဟောပြောသော အခါတွင် ဟောပြောသော အခါတွင် ဟောပြောသော အခါတွင်
 ဟောပြောသော အခါတွင် ဟောပြောသော အခါတွင် ဟောပြောသော အခါတွင်

၇၇၅၆ ဟုခေါ်ဆိုသော ခြံရံအနီးကပ်ရာတွင် ဟင်္သာတို့နေထိုင်ရာတွင် ဟင်္သာ
 တို့အသီးသီး၏ ဗြဟ္မာတရားတို့ကို ဟောပြောသော အခါတွင် ခြံရံအနီးကပ်ရာတွင်
 ဟောပြောသော အခါတွင် ဟောပြောသော အခါတွင် ဟောပြောသော အခါတွင်
 ဟောပြောသော အခါတွင် ဟောပြောသော အခါတွင် ဟောပြောသော အခါတွင်
 ဟောပြောသော အခါတွင် ဟောပြောသော အခါတွင် ဟောပြောသော အခါတွင်
 ဟောပြောသော အခါတွင် ဟောပြောသော အခါတွင် ဟောပြောသော အခါတွင်
 ဟောပြောသော အခါတွင် ဟောပြောသော အခါတွင် ဟောပြောသော အခါတွင်
 ဟောပြောသော အခါတွင် ဟောပြောသော အခါတွင် ဟောပြောသော အခါတွင်

ဥပသုတ္တံ

၇၇၅၇ ဟုခေါ်ဆိုသော ခြံရံအနီးကပ်ရာတွင် ဟင်္သာတို့နေထိုင်ရာတွင် ဟင်္သာ
 တို့အသီးသီး၏ ဗြဟ္မာတရားတို့ကို ဟောပြောသော အခါတွင် ခြံရံအနီးကပ်ရာတွင်
 ဟောပြောသော အခါတွင် ဟောပြောသော အခါတွင် ဟောပြောသော အခါတွင်
 ဟောပြောသော အခါတွင် ဟောပြောသော အခါတွင် ဟောပြောသော အခါတွင်
 ဟောပြောသော အခါတွင် ဟောပြောသော အခါတွင် ဟောပြောသော အခါတွင်
 ဟောပြောသော အခါတွင် ဟောပြောသော အခါတွင် ဟောပြောသော အခါတွင်
 ဟောပြောသော အခါတွင် ဟောပြောသော အခါတွင် ဟောပြောသော အခါတွင်

Generated at Columbia University on 2025-02-18 23:27 GMT / https://hdl.handle.net/2027/coo.31924010409187
 Public Domain in the United States; Google-digitized / http://www.hathitrust.org/access_use#pd-us-google

[illegible]

॥ ဟိ ဟိ ခ



II.

ព្រះបាទ

សិរី រាជ ប្រាសាទ ព្រះ បាទ ព្រះ បាទ

រាជ ប្រាសាទ ព្រះ បាទ ព្រះ បាទ ព្រះ បាទ

រាជ ប្រាសាទ ព្រះ បាទ ព្រះ បាទ ព្រះ បាទ

រាជ ប្រាសាទ ព្រះ បាទ ព្រះ បាទ ព្រះ បាទ

រាជ ប្រាសាទ ព្រះ បាទ ព្រះ បាទ ព្រះ បាទ

រាជ ប្រាសាទ ព្រះ បាទ ព្រះ បាទ ព្រះ បាទ

រាជ ប្រាសាទ ព្រះ បាទ ព្រះ បាទ ព្រះ បាទ

រាជ ប្រាសាទ ព្រះ បាទ ព្រះ បាទ ព្រះ បាទ

រាជ ប្រាសាទ ព្រះ បាទ ព្រះ បាទ ព្រះ បាទ

រាជ ប្រាសាទ ព្រះ បាទ ព្រះ បាទ ព្រះ បាទ

រាជ ប្រាសាទ ព្រះ បាទ ព្រះ បាទ ព្រះ បាទ

រាជ ប្រាសាទ ព្រះ បាទ ព្រះ បាទ ព្រះ បាទ



[illegible]

II.

ស្រីបុត្រ

លិខិត បញ្ជាក់ ទិដ្ឋភាព ១១ (ឆ្នាំ ២០១១)

រាជការកិច្ចការសាសនា និង វិទ្យាសាស្ត្រ បុរាណសាស្ត្រ

រាជការ បុរាណសាស្ត្រ រាជការ បុរាណសាស្ត្រ

បុរាណសាស្ត្រ បុរាណសាស្ត្រ បុរាណសាស្ត្រ

បុរាណសាស្ត្រ បុរាណសាស្ត្រ

បុរាណសាស្ត្រ

បុរាណសាស្ត្រ ១៩១៧.

បុរាណសាស្ត្រ

បុរាណសាស្ត្រ

បុរាណសាស្ត្រ

បុរាណសាស្ត្រ

បុរាណសាស្ត្រ បុរាណសាស្ត្រ



[illegible]

[illegible]

R. M. ព្រះបាទ សូម ដំណើរការប្រតិបត្តិការ និង ប្រតិបត្តិការ
ក្នុងការដំណើរការប្រតិបត្តិការ និង ប្រតិបត្តិការ
ប្រតិបត្តិការ និង ប្រតិបត្តិការ

[illegible]

[illegible]

Digitized by Google

R. M. ပြုစုထားသော အချက်အလက်များကို အောက်ဖော်ပြပါအတိုင်း ဖော်ပြထားသည်။

[illegible][illegible][illegible]

750 ពុទ្ធសាសនា - 635 ពុទ្ធសាសនា = 115 ពុទ្ធសាសនា
 115 ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា
 ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា

ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា
 ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា
 ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា
 ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា
 ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា

- K. ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា
- R. M. ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា
- K. ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា
- R. M. ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា ពុទ្ធសាសនា

[illegible][illegible]

Digitized by Google

[illegible]

[illegible]

၂။ ကာလဇာတိသမ္ဘာတိမိမာ ဘိက္ခုနီသစ္စာ၌ ဟောတရသရသံသရာတိုက်ခိုက်မှု
 ဘုမိသုပ္ပ၊ သမာပုဏ္ဏသဘာဝိကကမ္ဘိဇာတု(ဗြဟ္မဇာတု)၊ ကသရသ

[illegible]

R. M. ၂(၁၃)၊ သီတင်းကျွတ်လကလေး ၇ ရက်နေ့နေ့ရက်ကလေး
 ကလေးကလေး၊ သီတင်းကျွတ်လကလေး ၇ ရက်နေ့နေ့ရက်ကလေး
 သီတင်းကျွတ်လကလေး ၇ ရက်နေ့နေ့ရက်ကလေး ၇(၁၃)၊ သီတင်းကျွတ်လကလေး
 သီတင်းကျွတ်လကလေး ၇ ရက်နေ့နေ့ရက်ကလေး ၇(၁၃)၊ သီတင်းကျွတ်လကလေး
 သီတင်းကျွတ်လကလေး ၇ ရက်နေ့နေ့ရက်ကလေး ၇(၁၃)၊ သီတင်းကျွတ်လကလေး

၂(၁၃)၊ သီတင်းကျွတ်လကလေး



III.

လူ့မူလီလီမာကမ္ဘာ

မာကီလီမာကမ္ဘာ

လူ့မူလီမာကမ္ဘာ

မာကီလီမာကမ္ဘာ

မာကီ

မာကီလီမာကမ္ဘာ



1

[illegible]

ဒို့ ကံ အ ကျ သိ ကာ

Commissie voor de Volkslectuur, Serie No. 283. ၂၈၃

[illegible]

4

[illegible]

II || လိ၊ ခိ၊ ရှိ၊ ဂု၊ သီ၊ အံ၊ ကုဉာ၊ ကုဉာ၊ ရက၊ ရသ၊ ၃။

Original from
CORNELL UNIVERSITY

Original from
CORNELL UNIVERSITY

[illegible]

[illegible]

Original from
CORNELL UNIVERSITY

IV ပုဂံ ၁၇၈၈ ခုနှစ်

[illegible]

Original from
CORNELL UNIVERSITY

VII ။ စာ စာ ခေါ် နာ ခါ ခေါ် နာ ။ စာ စာ ခေါ် နာ ။

[illegible][illegible][illegible]

ប្រកាសឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា - ជំពូកទី១ រដ្ឋបាល មាត្រា ២២២

[illegible]

IX ကုမ္ပဏီလီမိတက်

[illegible]
$$\| \mathcal{H}_1 \mathcal{H}_2 \mathcal{H}_3 \mathcal{H}_4 \mathcal{H}_5 \|_{\mathcal{H}^1} \lesssim \| \mathcal{H}_1 \mathcal{H}_2 \|_{\mathcal{H}^1} \| \mathcal{H}_3 \mathcal{H}_4 \mathcal{H}_5 \|_{\mathcal{H}^1} \lesssim \| \mathcal{H}_1 \|_{\mathcal{H}^1} \| \mathcal{H}_2 \|_{\mathcal{H}^1} \| \mathcal{H}_3 \|_{\mathcal{H}^1} \| \mathcal{H}_4 \|_{\mathcal{H}^1} \| \mathcal{H}_5 \|_{\mathcal{H}^1}$$

[illegible]

- Digitized by Google

ប្រាកដថាវាជាដំណើរការដ៏សំខាន់មួយក្នុងការប្រែប្រួលសង្គម។ ប្រសិនបើយើងមិនប្រុងប្រយ័ត្ន វានឹងបណ្តាលឱ្យមានការបាត់បង់នូវឥទ្ធិពល និងការបាត់បង់នូវឥទ្ធិពល។

ប្រសិនបើយើងមិនប្រុងប្រយ័ត្ន វានឹងបណ្តាលឱ្យមានការបាត់បង់នូវឥទ្ធិពល និងការបាត់បង់នូវឥទ្ធិពល។ ប្រសិនបើយើងមិនប្រុងប្រយ័ត្ន វានឹងបណ្តាលឱ្យមានការបាត់បង់នូវឥទ្ធិពល និងការបាត់បង់នូវឥទ្ធិពល។

ប្រសិនបើយើងមិនប្រុងប្រយ័ត្ន វានឹងបណ្តាលឱ្យមានការបាត់បង់នូវឥទ្ធិពល និងការបាត់បង់នូវឥទ្ធិពល។ ប្រសិនបើយើងមិនប្រុងប្រយ័ត្ន វានឹងបណ្តាលឱ្យមានការបាត់បង់នូវឥទ្ធិពល និងការបាត់បង់នូវឥទ្ធិពល។

ប្រសិនបើយើងមិនប្រុងប្រយ័ត្ន វានឹងបណ្តាលឱ្យមានការបាត់បង់នូវឥទ្ធិពល និងការបាត់បង់នូវឥទ្ធិពល។ ប្រសិនបើយើងមិនប្រុងប្រយ័ត្ន វានឹងបណ្តាលឱ្យមានការបាត់បង់នូវឥទ្ធិពល និងការបាត់បង់នូវឥទ្ធិពល។

ប្រសិនបើយើងមិនប្រុងប្រយ័ត្ន វានឹងបណ្តាលឱ្យមានការបាត់បង់នូវឥទ្ធិពល និងការបាត់បង់នូវឥទ្ធិពល។ ប្រសិនបើយើងមិនប្រុងប្រយ័ត្ន វានឹងបណ្តាលឱ្យមានការបាត់បង់នូវឥទ្ធិពល និងការបាត់បង់នូវឥទ្ធិពល។

Generated at Columbia University on 2025-02-18 23:27 GMT / https://hdl.handle.net/2027/coo.31924010409187
Public Domain in the United States; Google-digitized / http://www.hathitrust.org/access_use#pd-us-google

ក៏ខ្លះ ឯកសារ ដ៏មានតម្លៃ ត្រូវបានបោះពុម្ពផ្សាយ ដោយស្ថាប័ន ឬ អង្គការ ផ្សេងៗ ។ ក្នុងចំណោម ឯកសារ ទាំងនេះ យើង បាន ឃើញ ឯកសារ ដ៏មានតម្លៃ ខ្ពស់ បំផុត គឺ ជា ឯកសារ ដែល បាន បោះពុម្ព ផ្សាយ ឡើង វិញ ពី ឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៩ ។ ឯកសារ ទាំងនេះ បាន បង្ហាញ ពី ការ ប្រែប្រួល យ៉ាង ខ្លាំង ក្លាន ក្នុង ការ យល់ ឃើញ របស់ អ្នក បោះពុម្ព ផ្សាយ អំពី ការ ប្រកួតប្រជែង ក្នុង វិស័យ យុទ្ធសាស្ត្រ ។ ឯកសារ ទាំងនេះ បាន បង្ហាញ ពី ការ ប្រែប្រួល យ៉ាង ខ្លាំង ក្លាន ក្នុង ការ យល់ ឃើញ របស់ អ្នក បោះពុម្ព ផ្សាយ អំពី ការ ប្រកួតប្រជែង ក្នុង វិស័យ យុទ្ធសាស្ត្រ ។ ឯកសារ ទាំងនេះ បាន បង្ហាញ ពី ការ ប្រែប្រួល យ៉ាង ខ្លាំង ក្លាន ក្នុង ការ យល់ ឃើញ របស់ អ្នក បោះពុម្ព ផ្សាយ អំពី ការ ប្រកួតប្រជែង ក្នុង វិស័យ យុទ្ធសាស្ត្រ ។

XIV ឯកសារ យុទ្ធសាស្ត្រ យោធា ក្នុង ឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៩
 ឯកសារ យុទ្ធសាស្ត្រ យោធា ក្នុង ឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៩

ឯកសារ យុទ្ធសាស្ត្រ យោធា ក្នុង ឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៩ គឺ ជា ឯកសារ ដែល បាន បោះពុម្ព ផ្សាយ ឡើង វិញ ពី ឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៩ ។ ឯកសារ ទាំងនេះ បាន បង្ហាញ ពី ការ ប្រែប្រួល យ៉ាង ខ្លាំង ក្លាន ក្នុង ការ យល់ ឃើញ របស់ អ្នក បោះពុម្ព ផ្សាយ អំពី ការ ប្រកួតប្រជែង ក្នុង វិស័យ យុទ្ធសាស្ត្រ ។ ឯកសារ ទាំងនេះ បាន បង្ហាញ ពី ការ ប្រែប្រួល យ៉ាង ខ្លាំង ក្លាន ក្នុង ការ យល់ ឃើញ របស់ អ្នក បោះពុម្ព ផ្សាយ អំពី ការ ប្រកួតប្រជែង ក្នុង វិស័យ យុទ្ធសាស្ត្រ ។ ឯកសារ ទាំងនេះ បាន បង្ហាញ ពី ការ ប្រែប្រួល យ៉ាង ខ្លាំង ក្លាន ក្នុង ការ យល់ ឃើញ របស់ អ្នក បោះពុម្ព ផ្សាយ អំពី ការ ប្រកួតប្រជែង ក្នុង វិស័យ យុទ្ធសាស្ត្រ ។

XV ဟူသောအက္ခရာကို အသုံးပြုရန် အောက်ပါအတိုင်း အသုံးပြုရမည်။

[illegible]

Digitized by Google

និងចេញ ។ បុរសនោះបានដឹងពីស្រីម្នាក់ បុរសនោះបានដឹងពី
 ជីវិតរបស់នាង ពីបុរសនោះបានដឹងពីស្រីម្នាក់ បុរសនោះបានដឹងពី
 បុរសនោះបានដឹងពីស្រីម្នាក់ បុរសនោះបានដឹងពីស្រីម្នាក់ បុរសនោះបានដឹងពី



PLC 511

